



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សារាចរណែនាំ

ស្តីពី

ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៥ - ២០២៧

និង

ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង
ឆ្នាំ ២០២៥

មាតិកា



១. សេចក្តីផ្តើម

២. ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៥ - ២០២៧

២.១. ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច

២.២. ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ

៣. គោលការណ៍និងបច្ចេកទេសនៃការរៀបចំ ផ.យ.ថ ឆ្នាំ ២០២៥ - ២០២៧

៤. គោលការណ៍និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥

៥. សេចក្តីសន្និដ្ឋាន



១. សេចក្តីផ្តើម

អនុលោមតាមមាត្រា ៥១ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី), កសហវ បានដាក់ចេញសារាចរស្តីពីប្រតិទិនសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ កាលពីខែមករា ឆ្នាំ ២០២៤ ដែលក្នុងនោះ បានកំណត់អំពីពេលវេលានៃការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៥-២០២៧ និង ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ ២០២៥-២០២៧ សម្រាប់ជាមូលដ្ឋាននៃការរៀបចំសេចក្តីព្រាងសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ជាសារាចររួមតែមួយ ដើម្បីដាក់ជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេចនៅដើមខែ ឧសភា។

ដោយផ្អែកលើក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៥-២០២៧ និងក្របខ័ណ្ឌថវិកា រយៈពេលមធ្យមឆ្នាំ ២០២៥-២០២៧, សារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ត្រូវបានដាក់ចេញ ដើម្បីផ្តល់មគ្គុទ្ទេសបច្ចេកទេសគន្លឹះៗ និងការណែនាំពាក់ព័ន្ធដល់គ្រប់ក្រសួង-ស្ថាប័ន, មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលស្ថិតក្រោមក្រសួង-ស្ថាប័ននីមួយៗ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់ការរៀបចំថវិកាពាក់ព័ន្ធនឹងមុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ) ។



២. ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរបស់ពេលវេលាប្រចាំ ២០២៥-២០២៧

២.១ ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច

ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា	ឆ្នាំ ២០២៤	ឆ្នាំ ២០២៥
ផសស តាមថ្លៃចរន្ត (ប៊ីលានរៀល)	១៩២ ០០៥	២០៩ ១៦៣
កំណើនសេដ្ឋកិច្ច	៦. ០%	៦. ៣%
អតិផរណាជាប្រាក់រៀល (កំណើនមធ្យមប្រចាំឆ្នាំជា%)	២. ៧%	២. ៥%
អត្រាប្តូរប្រាក់ (រៀល/ ដុល្លារ)	៤ ០៨៣	៤ ០៦០
វិហារទុនវិនិយោគបរទេស (%នៃផសស)	៩. ០%	៨. ៦%
ទុនបម្រុង (ចំនួនខែនៃការនាំចូលទំនិញ និងសេវា)	៨. ០	៧. ០



២. ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ

២.២ ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ

អាទិភាពគោលនយោបាយសំខាន់ៗ៖

- ▶ បន្តការពារសន្តិភាព, ស្ថិរភាពនយោបាយ, សមិទ្ធផលសង្គម និងជំរុញការដោះស្រាយបញ្ហាគ្រោះអាសន្ននានាក្នុងសង្គម ដើម្បីរក្សាសុវត្ថិភាព និងសុខដុមរមនាប្រជាជន;
- ▶ បន្តថែរក្សាសមិទ្ធផលគោលនយោបាយការបរទេស ដោយបន្តអនុវត្តនយោបាយឯករាជ្យ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក;
- ▶ បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ និងគាំទ្រដល់វិស័យឥន្លឺ៖ដែលមានស្រាប់ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់;
- ▶ ជំរុញការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសគ្រប់កម្រិត ដើម្បីគាំទ្រដល់ផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់;
- ▶ លើកកម្ពស់ភាពជាពលរដ្ឋក្នុងសង្គម លើកកម្ពស់វប្បធម៌ និងសុខុមាលភាពប្រជាជន សម្រាប់ការត្រៀមខ្លួនជាប្រជាជននៃប្រទេសចំណូលមធ្យមកម្រិតខ្ពស់;
- ▶ បន្តជំរុញពិពិធកម្មសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍវិស័យដែលជាប្រភពថ្មីនៃកំណើន គាំទ្រដល់បរិយាកាសប្រកួតប្រជែង និងការអនុវត្តយន្តការហិរញ្ញប្បទាន និងផលិតផលហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការវិនិយោគដែលបង្កើនតម្លៃបន្ថែមខ្ពស់;



២. ក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ (ត)

២.២ ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ (ត)

អាទិភាពគោលនយោបាយសំខាន់ៗ (ត) ÷

- ▶ កសាងជាជំហានៗឆ្ពោះទៅ ការគ្របដណ្តប់សុខភាពជាសកល តាមរយៈការពង្រឹងប្រព័ន្ធសុខាភិបាលជាមួយ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងកសាងភាពធន់នៃសង្គមកម្ពុជា និងបន្តអភិវឌ្ឍប្រព័ន្ធធានាសង្គមឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ, និងបន្តអភិវឌ្ឍប្រព័ន្ធស្បៀង ដែលផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់ប្រជាជនគ្រប់រូប;
- ▶ បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ប្រភេទ, ទាំងរឹង និងទន់, ដើម្បីបង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម;
- ▶ បន្តជំរុញការធ្វើបរិវត្តកម្មឌីជីថល ដោយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការអភិវឌ្ឍបែតង ដើម្បីកសាងរដ្ឋាភិបាល និងពលរដ្ឋឌីជីថលប្រកបដោយចីរភាព;
- ▶ បន្តជំរុញការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, និងកម្មវិធីកែទម្រង់ ច្បាប់ និងប្រព័ន្ធយុត្តិធម៌;
- ▶ បន្តលើកស្ទួយវិស័យឯកជន ដោយគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមានការបង្កើតបរិយាកាសល្អប្រសើរ តាមរយៈការពង្រឹងការអនុវត្តច្បាប់វិនិយោគថ្មី, ការដាក់ចេញវិធានការលើកទឹកចិត្តដាក់លាក់ និងការកែលម្អបរិយាកាសធុរកិច្ចជាមួយនឹងភាពប្រកួតប្រជែង និងសមភាព។



២.២.១. ក្របខ័ណ្ឌវិភាគវិស័យ: ពេលមធ្យមឆ្នាំ ២០២៥-២០២៧

ពិភានចំណាយគោលតាមវិស័យឆ្នាំ ២០២៥ - ២០២៧ ត្រូវបានកំណត់ដូចតទៅ៖

% ផសស

វិស័យ	២០២៥	២០២៦	២០២៧
រដ្ឋបាលទូទៅ	១,៦៤%	១,៦០%	១,៥៨%
ការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ	២,៧៣%	២,៦០%	២,៤៩%
សង្គមកិច្ច	៥,១៧%	៥,២៦%	៥,៣៨%
សេដ្ឋកិច្ច	៣,៨៣%	៣,៨៨%	៣,៩២%

* ក្របខ័ណ្ឌពិភានចំណាយគោលកម្រិតវិស័យនេះ ត្រូវបានគិតបញ្ចូលទាំងចំណាយចរន្ត និងចំណាយមូលធន ទាំងលទ្ធភាពហិរញ្ញប្បទានដោយថវិកាជាតិ និងលទ្ធភាពហិរញ្ញប្បទានក្រៅប្រទេស ទាំងទ្វេភាគី និងពហុភាគី។ ផ្អែកលើមូលដ្ឋាននេះ, ក្របខ័ណ្ឌវិភាគវិស័យ: ពេលមធ្យម (ក.ច.ម) បានកំណត់ពិភានចំណាយគោលផ្នែកចំណាយចរន្ត ជូនដល់គ្រប់ក្រសួង-ស្ថាប័ន។ ដោយឡែក ពិភានចំណាយគោលផ្នែកចំណាយមូលធនសម្រាប់គម្រោងវិនិយោគផ្ទាល់ដោយហិរញ្ញប្បទានថវិកាថ្នាក់ជាតិ ត្រូវបានកំណត់សម្រាប់ក្រសួង-ស្ថាប័នចំនួន ១១ រីឯពិភានចំណាយគោលផ្នែកចំណាយមូលធនដោយហិរញ្ញប្បទានក្រៅប្រទេស ត្រូវបានកំណត់សម្រាប់ក្រសួង-ស្ថាប័នចំនួន ១០។

២.២.២. ក្របខ័ណ្ឌថវិកាឆ្នាំ ២០២៥

២.២.២.១. ក្របខ័ណ្ឌចំណូលថវិកាឆ្នាំ ២០២៥



ប្រភេទចំណូល	% ផសស	បំរែបំរួល (ពិន្ទុ% នៃផសស)	បំរែបំរួលធៀប នឹងច្ប. ២០២៤
ចំណូលសរុបថវិការដ្ឋ	១៥,១១%		
ចំណូលចរន្ត	១៤,៥២%	-១,៧៨%	-៣,០%
ក្នុងនោះ៖ - ចំណូលគយ និងរដ្ឋាករ	៤,៨៥%	-០,៩៤%	-៨,៧%
- ចំណូលពន្ធដារ	៧,៧៨%	-១,០០%	-៤,០%
- ចំណូលមិនមែនសារពើពន្ធ	១,៨៩%	០,១៦%	១៨,៥%
ចំណូលផ្សេងៗ	០,៨៩%		
ក្នុងនោះ៖ - ចំណូលផ្សេងៗក្នុងប្រទេស	០,៥៩%		
- ចំណូលផ្សេងៗដោយហិរញ្ញប្បទានក្រៅប្រទេស សម្រាប់អនុវត្តគម្រោងវិនិយោគសាធារណៈ	០,២៧%		
- មូលនិធិទ្រទ្រង់ថវិកា	០,០៣%		



២.២.២. ក្រុមខ័ណ្ឌផលិតកម្ម ២០២៥

២.២.២.២. ក្រុមខ័ណ្ឌចំណាយផលិតកម្ម ២០២៥

ប្រភេទចំណាយ	% ផលិត	បំរែបំរួល (ពិន្ទុ % ផលិត)	បំរែបំរួលធៀបនឹង ច្ប. ២០២៤
ចំណាយសរុប	១៧,៨៤%	-១,៤៩%	០,៥០%
ក្នុងនោះ៖ - ចំណាយសរុបថវិកាថ្នាក់ជាតិ - ចំណាយសរុបថវិកាថ្នាក់ក្រោមជាតិ (រួមបញ្ចូលទាំងការឧបត្ថម្ភធនដល់ថ្នាក់ក្រោមជាតិ)	១៦,៦៥% ២,០៣% (០,៨៤%)		
ក្នុងនោះ៖ - ចំណាយចរន្តថវិការដ្ឋ + ចំណាយបន្ទុកបុគ្គលិក (៤៤,៧០%) + ចំណាយក្រៅបន្ទុកបុគ្គលិក (៥៥,៣០%)	១២,៤១% ៥,៥៤% ៦,៨៧%	-១,០៧%	០,៣០%
- ចំណាយមូលធន	៥,៤២%	-០,៤៣%	១,០០%



២.២.២. ក្របខ័ណ្ឌផែនការឆ្នាំ ២០២៥ (ត)

២.២.២.២. ក្របខ័ណ្ឌចំណាយផែនការឆ្នាំ ២០២៥ (ត)

% ផសស

វិស័យ	២០២៥
រដ្ឋបាលទូទៅ	១,៦៤%
ការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ	២,៧៣%
សង្គមកិច្ច	៥,១៧%
សេដ្ឋកិច្ច	៣,៨៣%
ចំណាយផ្សេងៗ	៣,២៩%



២.២.២. ក្របខ័ណ្ឌវិភាគ ២០២៥ (ត)

២.២.២.២. ក្របខ័ណ្ឌចំណាយវិភាគ ២០២៥ (ត)

ប្រភេទចំណាយ	% ផលស	បំរែបំរួលធៀបនឹង ច្ប. ២០២៤
ចំណាយចរន្តវិភាគថ្នាក់ជាតិ + ចំណាយបន្ទុកបុគ្គលិក (៤៤,៣០%) + ចំណាយក្រៅបន្ទុកបុគ្គលិក (៥៥,៧០%)	១១,៤៧% ៥,០៨% ៦,៣៩%	០,៧០%
ចំណាយចរន្តវិភាគថ្នាក់ក្រោមជាតិ + ចំណាយបន្ទុកបុគ្គលិក + ចំណាយក្រៅបន្ទុកបុគ្គលិក	១,៧៩% ០,៤៦% ១,៣៣%	-១,៥០%



២.២.២. ក្របខ័ណ្ឌថវិកាឆ្នាំ ២០២៥ (ត)

២.២.២.២. ក្របខ័ណ្ឌចំណាយថវិកាឆ្នាំ ២០២៥ (ត)

វិធានការដើម្បីពង្រឹងប្រសិទ្ធភាពចំណាយក្នុងឆ្នាំ ២០២៥

- ▶ បន្តដំឡើងបៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ផ្អែកលើមូលដ្ឋាននៃកម្រិត អត្រាអតិផរណា និងសមិទ្ធកម្មការងារ ក្នុងគោលដៅពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ទាំងគុណភាព និងប្រសិទ្ធភាពរបស់មន្ត្រីរាជការ, ដោយឈរលើគោលការណ៍គុណធិបតេយ្យ និងចីរភាពថវិកា;
- ▶ កំណត់គោលការណ៍ក្នុងការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី ទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ, ដែលត្រូវសមាមាត្រនឹងចំនួនមន្ត្រីរាជការដែលចូលនិវត្តន៍ លើកលែងតែក្រសួងអាទិភាព ដែលមានគោលការណ៍ដោយឡែករបស់រាជរដ្ឋាភិបាល;
- ▶ បន្តអភិវឌ្ឍប្រព័ន្ធអប់រំ និងបង្កើនជំនាញ ស្របតាមតម្រូវការទីផ្សារការងារ និងឌីជីថលភាវូបនីយកម្ម និងពង្រឹងគុណភាពការផ្តល់សេវាសុខាភិបាល រួមទាំងលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ដើម្បីទ្រទ្រង់ជីវភាពប្រជាជន, ពិសេសគ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ;
- ▶ បន្តគ្រង់ធនធានថវិកាលើវិស័យគន្លឹះ ដែលនឹងធានាឱ្យបានភាពធន់, បរិយាប័ន្ន និងចីរភាព តាមរយៈការផ្តល់អាទិភាពលើការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់រចនាសម្ព័ន្ធ, ការអភិវឌ្ឍមូលធនមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ឌីជីថល និងបៃតង;
- ▶ ការផ្សារភ្ជាប់ការវិភាគថវិកាទៅនឹងលទ្ធផលនៃការប្រមូលចំណូល។



២.២.២. ក្របខ័ណ្ឌថវិកាឆ្នាំ ២០២៥ (ត)

២.២.២.២. ក្របខ័ណ្ឌចំណាយថវិកាឆ្នាំ ២០២៥ (ត)

វិធានការដើម្បីបង្កើនប្រសិទ្ធភាពចំណាយក្នុងឆ្នាំ ២០២៥ (ត)

- ▶ ពិនិត្យ និងវាយតម្លៃហានិភ័យឱ្យបានហ្មត់ចត់ លើការអនុវត្តគម្រោងវិនិយោគសាធារណៈនីមួយៗ ដើម្បីអាចគ្រប់គ្រងលើហានិភ័យដែលអាចកើតមានឡើង និងកាត់បន្ថយចំណាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងការអនុវត្តថវិកា;
- ▶ ពង្រឹងការតាមដាន និងវាយតម្លៃលើការអនុវត្តថវិកា និងការផ្សារភ្ជាប់ថវិកាទៅនឹងសមិទ្ធកម្ម ដើម្បីធានាឱ្យបាននូវតម្លាភាព និងប្រសិទ្ធភាពថវិកា;
- ▶ បន្តរក្សាចីរភាពបំណុលរយៈពេលមធ្យម និងវែង និងកម្រិតហានិភ័យបំណុលឱ្យនៅទាប តាមរយៈការកំណត់ពិធាននៃការខ្ចីប្រចាំឆ្នាំ, កំណត់សូចនាករបំណុលគន្លឹះសំខាន់ៗ, កំណត់គោលដៅនៃការប្រើប្រាស់ហិរញ្ញប្បទាន និងធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានឱ្យបានទូលំទូលាយ; និង
- ▶ បន្តអនុវត្តយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ សំដៅធានាចីរភាពហិរញ្ញវត្ថុសាធារណៈ ដោយផ្ដោតសំខាន់លើការវិនិយោគចំពោះវិស័យអាទិភាព, ជាពិសេសវិស័យបង្កើនផលិតភាព និងតម្លៃបន្ថែម, ជំរុញការភ្ជាប់, ពង្រឹងភាពប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ច។



២.២.២.៣. ក្របខ័ណ្ឌតុល្យភាពថវិកាឆ្នាំ ២០២៥

តុល្យភាព	% ជំរុញ
អតិរេកថវិកាចរន្ត	២,១០%
ឱនភាពសរុប	-២,៧៣%

ខាងផ្នែកចំណាយចរន្ត គឺបន្តបង្កើនបៀវត្សអប្បបរមាជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរក្សានិរន្តរភាពប្រតិបត្តិការរបស់ក្រសួង-ស្ថាប័ន និងបន្តធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គម។ ខាងផ្នែកចំណាយវិនិយោគ គឺគិតគូរពឹងព្រមការចំណាយសម្រាប់ការអភិវឌ្ឍ, រក្សាស្ថិរភាពកំណើនសេដ្ឋកិច្ច, លើកកម្ពស់ភាពប្រកួតប្រជែង និងការធ្វើឱ្យប្រសើរនូវបរិយាកាសធុរកិច្ច ពោលគឺរាជរដ្ឋាភិបាលនឹងផ្តល់អាទិភាពខ្ពស់ទៅលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។



៣. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំ ផ.យ.ថ ឆ្នាំ ២០២៥-២០២៧

- ក្រសួង-ស្ថាប័ននីមួយៗ ត្រូវផ្អែកលើក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ជាពិសេសពិភាក្សាចំណាយគោលសម្រាប់ក្រសួង-ស្ថាប័ននីមួយៗដូចបានកំណត់ខាងលើ ដើម្បីរៀបចំ ផ.យ.ថ របស់ខ្លួនឱ្យបានល្អត្រឹមត្រូវតាមទិសដៅនេះ។
- ផ.យ.ថ ជាឯកសារមួយ ដែលត្រូវគ្របដណ្តប់ទាំងថវិការដ្ឋបាលកណ្តាល, ថវិកាមន្ទីរជំនាញរាជធានី-ខេត្ត និងថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលស្ថិតក្រោមឱវាទក្រសួង-ស្ថាប័ននោះ ព្រមទាំងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ) ដោយត្រូវធ្វើសមាហរណកម្មថវិកាចរន្ត និងថវិកាមូលធន ព្រមទាំង រវាងថវិកាជាតិ និងថវិកាហិរញ្ញប្បទានសហប្រតិបត្តិការ ដើម្បីធ្វើឱ្យ ផ.យ.ថ មានគុណភាពកាន់តែល្អប្រសើរ ក៏ដូចជាជួយលើកកម្ពស់ប្រសិទ្ធភាពនៃការវិភាជ និងគ្រប់គ្រងថវិកាប្រចាំឆ្នាំ។



៣. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំ ផ.យ.ថ ឆ្នាំ ២០២៥-២០២៧ (ត)

- ក្រសួង-ស្ថាប័នត្រូវជំរុញ និងលើកទឹកចិត្តដល់ ក្រុមការងារថវិកា របស់ខ្លួនដែលមានសមាសភាពមកពីអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ឬ/និងថវិកា/គណនេយ្យ ដែលហៅថា “**អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ**”, អគ្គនាយកដ្ឋាន/នាយកដ្ឋានផែនការ, អង្គភាពថវិកា/អង្គភាពជំនាញ និងអង្គភាពគ្រប់គ្រងគម្រោងឱ្យដំណើរការដោយសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
- ផ្អែកលើកញ្ចប់ថវិកាក្នុងកម្រិតពិតប្រាកដចំណាយគោល ដែលត្រូវបានផ្តល់ជូនគ្រប់ក្រសួង-ស្ថាប័ន ដូចមានលម្អិតក្នុងផ្នែក ២.២ សម្រាប់រៀបចំ ផ.យ.ថ នេះ, ក្រសួង-ស្ថាប័នត្រូវធ្វើផែនការថវិកាប្រចាំពេលមធ្យម (៣ ឆ្នាំ) ដោយត្រូវគោរពតាមពិតប្រាកដចំណាយគោលដែលបានផ្តល់ជូនសម្រាប់សកម្មភាពការងារ ឬគម្រោង ដែលត្រូវបន្តអនុវត្តក្នុងក្របខ័ណ្ឌដែលមិនមានការផ្លាស់ប្តូរខាងអាទិភាពគោលនយោបាយ។ ជាមួយគ្នានេះ, ក្រសួង-ស្ថាប័នត្រូវបានអនុញ្ញាតឱ្យគ្រោងនូវតម្រូវការធនធានថវិកាសម្រាប់អនុវត្តគោលនយោបាយថ្មីៗ ដែលទើបមានការសម្រេចពីរាជរដ្ឋាភិបាលនៅក្នុងឆ្នាំអនុវត្តថវិកានេះ។



៣. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំ ផ.យ.ថ ឆ្នាំ ២០២៥-២០២៧ (ត)

- ស្របតាមស្មារតីនៃអនុក្រឹត្យលេខ ២៤២ ចុះថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២១ ស្តីពី “ការបង្កើនចំនួនអង្គភាពថវិកា និងការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិជូនអង្គភាពថវិកា”, ក្រសួង-ស្ថាប័ន ត្រូវដាក់ចេញនូវផែនការច្បាស់លាស់ក្នុងការបង្កើនចំនួនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញសម្រាប់ការអនុវត្តនៅឆ្នាំ ២០២៥, ឆ្នាំ ២០២៦ និងឆ្នាំ ២០២៧។ កសហវ នឹងផ្តល់កិច្ចសហការផ្នែកបច្ចេកទេសលើកិច្ចការនេះ។



៣. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំ ផ.យ.ថ ឆ្នាំ ២០២៥-២០២៧ (ត)

៣.១. ការគ្រោងចំណូលថវិកាសម្រាប់ឆ្នាំ ២០២៥-២០២៧

ការគ្រោងចំណូលត្រូវផ្ដោតការយកចិត្តទុកដាក់លើចំណុចសំខាន់ដូចខាងក្រោម៖

- គោលដៅសូចនាករចំណូលនៃក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ដែលបានដាក់ចេញនៅក្នុងសារាចរនេះ
- ការវាយតម្លៃការអនុវត្តការប្រមូលចំណូលក្នុងឆ្នាំកន្លងទៅ និងការប៉ាន់ស្មានការអនុវត្តប្រមូលចំណូលក្នុងឆ្នាំកំពុងអនុវត្ត
- ការដាក់ចេញវិធានការជាក់ស្តែងបន្ថែមទៀតតាមក្រសួង-ស្ថាប័ននីមួយៗ ដើម្បីបង្កើនការប្រមូលចំណូល ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។

៦ ការគ្រោងចំណូលមិនអស់សក្តានុពល គឺជាកម្មវត្ថុនៃការវិវត្តន៍ចំណាយ នៅក្នុងដំណាក់កាលចរចាកញ្ចប់ថវិកាប្រចាំឆ្នាំ សម្រាប់ក្រសួង-ស្ថាប័ន ដែលមានភារកិច្ចប្រមូលចំណូល ។



៣. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំ ផ.យ.ថ ឆ្នាំ ២០២៥-២០២៧ (ត)

៣.២. ការគ្រោងចំណាយថវិកាសម្រាប់ឆ្នាំ ២០២៥-២០២៧

ការគ្រោងចំណាយ ត្រូវផ្ដោតការយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ដូចខាងក្រោម៖

- ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ក្នុងន័យនេះ, ពិពាណាចក្រគោល (មានភ្ជាប់ជូនក្នុងតារាង ១ និងឧបសម្ព័ន្ធ ១), ត្រូវបានផ្តល់ជាកញ្ចប់ថវិកាសម្រាប់រយៈពេល ៣ ឆ្នាំ (២០២៥-២០២៧) សម្រាប់ក្រសួង-ស្ថាប័ន, មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ) សម្រាប់ការរៀបចំ ផ.យ.ថ ឆ្នាំ ២០២៥-២០២៧ និងការរៀបចំគម្រោងថវិកាឆ្នាំ ២០២៥។

- ការវាយតម្លៃអំពីសមត្ថភាពក្នុងការអនុវត្តចំណាយក្នុងពេលកន្លងមក និងការប៉ាន់ស្មានសមត្ថភាពអនុវត្តចំណាយក្នុងឆ្នាំ ២០២៤ ដែលក្រសួង-ស្ថាប័ន មន្ទីរជំនាញ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធបាននិងកំពុងអនុវត្ត
- ការកំណត់តម្រូវការថវិកាតាមឆ្នាំនីមួយៗ ត្រូវគណនាចំណាយប្រកបដោយសុក្រឹតភាពតាមតម្រូវការជាក់ស្តែងនៃកម្មវិធីនីមួយៗ ដោយត្រូវគិតគូរឈរលើទិដ្ឋភាព ៣ គឺ៖
 - ❖ ផែនការសកម្មភាព ឬ សកម្មភាពការងារដែលមានស្រាប់ដែលត្រូវបន្តអនុវត្ត
 - ❖ ផែនការសកម្មភាព ឬ សកម្មភាពការងារដែលមានលក្ខណៈបញ្ចប់ត្រឹមមួយឆ្នាំ (One-Off) និង
 - ❖ ផែនការសកម្មភាព ឬ សកម្មភាពការងារថ្មី។



៣. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំ ផ.យ.ថ ឆ្នាំ ២០២៥-២០២៧ (ត)

៣.២. ការគ្រោងចំណាយថវិកាសម្រាប់ឆ្នាំ ២០២៥-២០២៧ (ត)

√ ចំណាយបន្ទុកបុគ្គលិក (ជំពូក ៦៤)

បរិយាយ	ឆ្នាំ ២០២៥	ឆ្នាំ ២០២៦	ឆ្នាំ ២០២៧
បន្ទុកបុគ្គលិក	- មូលដ្ឋានក្របខ័ណ្ឌឆ្នាំ ២០២៤ និងជ្រើសរើសក្របខ័ណ្ឌថ្មី (= មន្ត្រីចូលនិវត្តន៍ឆ្នាំ ២០២៤ ដោយផ្អែកលើការវិភាគមុខងារដែលមានការឯកភាពពីក្រសួងមុខងារសាធារណៈ) - សន្ទស្សន៍បៀវត្សមូលដ្ឋាន ត្រូវរក្សាស្មើនឹងកម្រិតឆ្នាំ ២០២៤ (១ ឯកតាសន្ទស្សន៍= ២ ៦៣០ រៀល) - បង្កើនប្រាក់បំណាច់មុខងារ ចំនួន ៤០ ០០០ រៀល (មករា-ធ្នូ) ជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ	- មូលដ្ឋានក្របខ័ណ្ឌឆ្នាំ ២០២៥ និងជ្រើសរើសថ្មី ដូចគោលការណ៍ឆ្នាំ ២០២៥ - សន្ទស្សន៍បៀវត្សមូលដ្ឋាន ស្មើនឹងកម្រិតឆ្នាំ ២០២៥ - កម្រិតប្រាក់បំណាច់មុខងារ របស់មន្ត្រីរាជការទាំងអស់ រួមទាំងប្រាក់ឧបត្ថម្ភមន្ត្រីជាប់កិច្ចសន្យា ត្រូវរក្សាស្មើនឹងកម្រិតឆ្នាំ ២០២៥	- មូលដ្ឋានក្របខ័ណ្ឌឆ្នាំ ២០២៦ និងជ្រើសរើសថ្មី ដូចគោលការណ៍ឆ្នាំ ២០២៦ - សន្ទស្សន៍បៀវត្សមូលដ្ឋាន ស្មើនឹងកម្រិតឆ្នាំ ២០២៦ - កម្រិតប្រាក់បំណាច់មុខងារ របស់មន្ត្រីរាជការទាំងអស់ រួមទាំងប្រាក់ឧបត្ថម្ភមន្ត្រីជាប់កិច្ចសន្យា ត្រូវរក្សាស្មើនឹងកម្រិតឆ្នាំ ២០២៦



៣. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំ ផ.យ.ថ ឆ្នាំ ២០២៥-២០២៧ (ត)

៣.២. ការគ្រោងចំណាយថវិកាសម្រាប់ឆ្នាំ ២០២៥-២០២៧ (ត)

√ ចំណាយបន្ទុកបុគ្គលិក (ជំពូក ៦៤) (ត)

បរិយាយ	ឆ្នាំ ២០២៥	ឆ្នាំ ២០២៦	ឆ្នាំ ២០២៧
បន្ទុកបុគ្គលិក	- គ្រោងប្រាក់ឧបត្ថម្ភក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន ៥ ម៉ឺនរៀល/ម្នាក់ និងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចំនួន ៥ ម៉ឺនរៀល/ម្នាក់ ជូនដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន - បង្កើនប្រាក់ឧបត្ថម្ភមន្ត្រីជាប់កិច្ចសន្យាពី ៧៧០ ០០០ រៀល ទៅដល់ ៧៩០ ០០០ រៀល (មករា-ធ្នូ) ដោយអនុញ្ញាតឱ្យគ្រោងចំនួនមន្ត្រីជាប់កិច្ចសន្យាមិនឱ្យលើសពីចំនួនដែលក្រសួងមុខងារសាធារណៈផ្តល់ជូនក្នុងឆ្នាំ ២០២៤ ដោយមានការឯកភាពពី កសហវ។		

៣. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំ ផ.យ.ជ ឆ្នាំ ២០២៥-២០២៧ (ត)



៣.២. ការគ្រោងចំណាយថវិកាសម្រាប់ឆ្នាំ ២០២៥-២០២៧ (ត)

✓ ចំណាយក្រៅបន្ទុកបុគ្គលិក

បរិយាយ	ឆ្នាំ ២០២៥	ឆ្នាំ ២០២៦	ឆ្នាំ ២០២៧
ក្រៅបន្ទុកបុគ្គលិក	គ្រោងតាមទំហំពិធានចំណាយគោល ឆ្នាំ ២០២៥-២០២៧ ប៉ុន្តែកញ្ចប់ថវិកា តាមពិធានចំណាយគោលនឹងមិនទទួល បានជាស្វ័យប្រវត្តិនោះទេ គឺនៅជា កម្មវត្ថុនៃការពិនិត្យ និងពិភាក្សា	គ្រោងតាមទំហំពិធានចំណាយ គោលឆ្នាំ ២០២៥-២០២៧	គ្រោងតាមទំហំពិធានចំណាយ គោលឆ្នាំ ២០២៥-២០២៧
ចំណាយមូលធន/ វិនិយោគផ្ទាល់ ដោយហិរញ្ញប្ប ទានថវិកាជាតិ	គ្រោងតាមពិធានចំណាយគោលឆ្នាំ ២០២៥-២០២៧ សម្រាប់ក្រសួង- ស្ថាប័នទាំង ១១ (ក្រ. សាធារណការ, ក្រ. អភិវឌ្ឍន៍ជនបទ, ក្រ. ធនធានទឹក, ក្រ. កសិកម្ម, ក្រ. មហាផ្ទៃ, ក្រ. អប់រំ, ក្រ. ការងារ, ក្រ. សុខាភិបាល, ក្រ. ប្រៃសណីយ៍, កសហវ នឹងក្រ. ឧស្សាហកម្ម)។	គ្រោងតាមពិធានចំណាយគោល ឆ្នាំ ២០២៥-២០២៧ សម្រាប់ ក្រសួង- ស្ថាប័នទាំង ១១	គ្រោងតាមពិធានចំណាយគោល ឆ្នាំ ២០២៥-២០២៧ សម្រាប់ ក្រសួង- ស្ថាប័នទាំង ១១



៣. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំ ផ.យ.ជ ឆ្នាំ ២០២៥-២០២៧ (ត)

៣.២. ការគ្រោងចំណាយថវិកាសម្រាប់ឆ្នាំ ២០២៥-២០២៧ (ត)

✓ ចំណាយក្រៅបន្ទុកបុគ្គលិក

បរិយាយ	ឆ្នាំ ២០២៤	ឆ្នាំ ២០២៥	ឆ្នាំ ២០២៦
ចំណាយមូលធន/ វិនិយោគដោយ ហិរញ្ញប្បទានសហ ប្រតិបត្តិការដោយ ដៃគូអភិវឌ្ឍ	គ្រោងតាមពិធានចំណាយគោលឆ្នាំ ២០២៥-២០២៧ សម្រាប់ក្រសួង-ស្ថាប័នទាំង ១០ (ក្រ. សាធារណការ, ក្រ. អភិវឌ្ឍន៍ជនបទ, ក្រ. ធនធានទឹក, ក្រ. កសិកម្ម, ក្រ. មហាផ្ទៃ, ក្រ. អប់រំ, ក្រ. ការងារ, ក្រ. សុខាភិបាល, ក្រ. ប្រៃសណីយ៍ និងក្រ. ឧស្សាហកម្ម)។ *** ក្រសួង-ស្ថាប័នដទៃទៀត ដែលបាននិងកំពុងទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការ ឬគ្រោងនឹងទទួលបានហិរញ្ញប្បទាន ស្របតាមកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) ត្រូវគ្រោងឱ្យបានត្រឹមត្រូវទៅតាមកិច្ចព្រមព្រៀង ឬអនុស្សាវរណៈនៃការយោគយល់គ្នា ឬការសន្យាតាមរយៈយន្តការផ្សេងៗ	គ្រោងតាមពិធានចំណាយគោលឆ្នាំ ២០២៥-២០២៧ សម្រាប់ក្រសួង-ស្ថាប័នទាំង ១០	គ្រោងតាមពិធានចំណាយគោលឆ្នាំ ២០២៥-២០២៧ សម្រាប់ក្រសួង-ស្ថាប័នទាំង ១០



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥

៤.១. ការគ្រោងចំណូលថវិកាឆ្នាំ ២០២៥

ចំណូល	មូលដ្ឋានគ្រោង
ចំណូលសារពើពន្ធ	លទ្ធផលដែលសម្រេចនៅក្នុងឆ្នាំកំពុងប្រព្រឹត្តទៅ (ឆ្នាំ ២០២៤)
	ចំណូលបន្ថែមដែលសង្ឃឹមថានឹងប្រមូលបាន
	ការប៉ាន់ស្មានលើការអភិវឌ្ឍសេដ្ឋកិច្ច និងអាជីវកម្មនៅពេលខាងមុខ
	ការប្រែប្រួលអត្រា និងមូលដ្ឋានប្រមូលពន្ធ
ចំណូលមិនមែនសារពើពន្ធ	កិច្ចសន្យាសម្បទានគ្រប់ប្រភេទ កិច្ចសន្យាជួលសេវាកម្ម ការពង្រឹងនិងកែលម្អការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការប្រមូលបំណុលដែលត្រូវទារជាដើម។ល។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥

ក្រសួង- ស្ថាប័ន មន្ទីរជំនាញ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ (សម្រាប់មុខងារ បានប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ) ៖

- ត្រូវយកចិត្តទុកដាក់លើប្រសិទ្ធភាពនៃការគ្រោងថវិកាទៅតាមកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព និង ជាពិសេស លទ្ធផល ឬធាតុចេញ (Output) ដែលនឹងសម្រេចបាន។ ប្រការនេះ ជាមូលដ្ឋានយ៉ាងសំខាន់សម្រាប់ធ្វើជាអំណះអំណាង និងគាំទ្រដល់ការរៀបចំ និងការចរចាថវិកា ព្រមទាំងជាមូលដ្ឋានសម្រាប់ធ្វើវិមជ្ឈការសិទ្ធិអំណាចនៃការអនុវត្តចំណាយ។
- ត្រូវយកចិត្តទុកដាក់ផងដែរលើការកែលម្អរចនាសម្ព័ន្ធកម្មវិធី និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលឱ្យកាន់តែស៊ីសង្វាក់គ្នា។
- ត្រូវយកចិត្តទុកដាក់កំណត់គោលបំណង និងកត្តាកំណត់ជោគជ័យនៃកម្មវិធី និងអនុកម្មវិធីឱ្យបានល្អ ដើម្បីធានាបាននូវការផ្សារភ្ជាប់ថវិកាទៅនឹងគោលបំណងគោលនយោបាយ ជាពិសេសត្រូវកំណត់សូចនាករគន្លឹះ និងគោលដៅសូចនាករឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

៖៖៖ ការរៀបចំផែនការសមិទ្ធកម្ម (Annual Performance Plan-APP) ÷ (ថ្មី)

-ក្រសួង-ស្ថាប័ននីមួយៗ ត្រូវរៀបចំផែនការសមិទ្ធកម្ម (សូចនាករគន្លឹះ និងគោលដៅសូចនាករ) ប្រចាំឆ្នាំ ទៅតាមកម្មវិធី និងអនុកម្មវិធីនីមួយៗ តាមទម្រង់ ដូចមានភ្ជាប់ជូនក្នុងតារាង កដើម្បី កសហវ ធ្វើការបូកសរុប ជាឯកសារឧបសម្ព័ន្ធនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ សម្រាប់ដាក់ឆ្លងការពិនិត្យ និងសម្រេចក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីព្រមទាំងសម្រាប់ជាកម្មវត្ថុនៃការតាមដានវឌ្ឍនភាពនៃការអនុវត្តថវិកាសមិទ្ធកម្ម។

-ក្នុងន័យនេះ, ក្រសួង-ស្ថាប័នត្រូវធ្វើ ផែនការសមិទ្ធកម្ម ដោយភ្ជាប់មកជាមួយនឹងគម្រោងថវិកាឆ្នាំ ២០២៥ របស់ខ្លួន មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានថវិកា) តាមកាលបរិច្ឆេទកំណត់ក្នុងសារាចរនេះ។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

៖៖៖ កិច្ចព្រមព្រៀងសមិទ្ធកម្មត្រូវបានកំណត់ជា ៣ កម្រិត៖ (១) រវាងកសហវ និងក្រសួង-ស្ថាប័នសាមី, (២) រវាងរដ្ឋមន្ត្រីក្រសួង-ស្ថាប័ន និងអ្នកគ្រប់គ្រងកម្មវិធី និង (៣) រវាងអ្នកគ្រប់គ្រងកម្មវិធី និងប្រធានអង្គភាពថវិកា។

៖៖៖ សម្រាប់ការរៀបចំថវិកាឆ្នាំ ២០២៥, គ្រប់ក្រសួង-ស្ថាប័នទាំងអស់ត្រូវបានកំណត់ឱ្យអនុវត្តសាកល្បងកិច្ចព្រមព្រៀងសមិទ្ធកម្មនេះ។

➢ ត្រូវរៀបចំគម្រោងចំណាយចាំបាច់ ព្រមទាំងត្រូវឆ្លុះបញ្ចាំងដោយលម្អិតទៅតាមមាតិកាសេដ្ឋកិច្ចនៃចំណាត់ថ្នាក់ថវិកា ព្រមទាំងត្រូវវិភាគឱ្យបានច្បាស់លាស់អំពីតម្រូវការចំណាយតាមចង្កោមសកម្មភាព អនុកម្មវិធី និងកម្មវិធី និងត្រូវភ្ជាប់មកជាមួយនូវឯកសារសម្រាប់គាំទ្រនិងពន្យល់អំពីភាពចាំបាច់នៃតម្រូវការចំណាយលើសកម្មភាពការងារនីមួយៗ ឱ្យបានគ្រប់ជ្រុងជ្រោយ ហើយឯកសារទាំងនេះក៏ជាកម្មវត្ថុសម្រាប់ការត្រួតពិនិត្យ ពិភាក្សា និងចរចាថវិកាផងដែរ។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

- ការរៀបចំគម្រោងចំណាយថវិកា ត្រូវផ្អែកលើមូលដ្ឋានតម្រូវការចំណាយដែលបានប៉ាន់ស្មានក្នុង ផ.យ.ច. ឆ្នាំ ២០២៥-២០២៧ ក្នុងកម្រិតនៃទំហំពិភាក្សាចំណាយគោល និងត្រូវអនុលោមទៅតាម គោលការណ៍ និងបណ្តាវិធានការ ដូចខាងក្រោម៖

❖ ក. ចំណាយបន្ទុកបុគ្គលិក (ជំពូក ៦៤)

- ចំនួនក្របខ័ណ្ឌថ្មី ត្រូវគ្រោងយ៉ាងច្រើន ស្មើនឹងចំនួនមន្ត្រីចូលនិវត្តន៍ក្នុងឆ្នាំ ២០២៤ និងដោយផ្អែក លើការវិភាគមុខងារដែលទទួលបានការឯកភាពពីក្រសួងមុខងារសាធារណៈ។ មន្ត្រីដែលព្យួរការងារ និងមន្ត្រីចូលបម្រើការងារវិញ ក៏ជាកម្មវត្ថុនៃការគ្រប់គ្រងឱ្យបានត្រឹមត្រូវនិងហ្មត់ចត់ផងដែរ។

****ក្នុងករណីការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី ដែលមានចំនួនតិចជាងចំនួនមន្ត្រីចូលនិវត្តន៍ ក្រសួង-ស្ថាប័ន អាចស្នើសុំប្រើប្រាស់ថវិកានោះ ដើម្បីផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដែលមានគុណវុឌ្ឍិ និង សមត្ថភាពជំនាញខ្ពស់ និង/ឬ សម្រាប់បន្ថែមចំណាយមិនមែនបន្ទុកបុគ្គលិក ដើម្បីជាប្រយោជន៍ សម្រាប់អង្គភាពរបស់ខ្លួន ជាពិសេស សម្រាប់ការងារដែលមានចរិតយុទ្ធសាស្ត្រក្នុងការកែទម្រង់ និង សម្រេចគោលនយោបាយសំខាន់ៗ របស់ក្រសួង-ស្ថាប័ន។*



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

❖ ក. ចំណាយបន្ទុកបុគ្គលិក (ជំពូក ៦៤) (ត)

***សម្រាប់មូលដ្ឋានគ្រោងបៀវត្ស សូមអានស្វាយលេខ ២០ និង ២១។

- ជាមួយគ្នានេះ, សម្រាប់ឆ្នាំ ២០២៥, រាជរដ្ឋាភិបាលបានត្រៀមបម្រុងកញ្ចប់ថវិកាដោយឡែកផងដែរ សម្រាប់ដំឡើងប្រាក់សោធនក្នុងកម្រិតអត្រាអតិផរណា ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដើម្បីជួយទ្រទ្រង់ជីវភាពឱ្យបានសមរម្យ ជូននិវត្តជន និងជនបាត់បង់ សម្បទាវិជ្ជាជីវៈ។ គោលការណ៍លម្អិតសម្រាប់អនុវត្តនឹងត្រូវកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

❖ ខ. ចំណាយក្រៅបន្ទុកបុគ្គលិក (ជំពូក ៦០, ៦១, ៦២, ៦៥)

១. កំណត់ចំណាយជាប្រចាំ

មានតម្រូវការជាប្រចាំ និងត្រូវការចំណាយជារៀងរាល់ឆ្នាំ ដែលរួមមាន ការចំណាយសម្ភារផ្គត់ផ្គង់ និងថែទាំជាប្រចាំ និងសម្ភារផ្គត់ផ្គង់រដ្ឋបាលជាប្រចាំ ត្រូវកំណត់ និងបង្កើត មូលដ្ឋានគណនាឱ្យបានត្រឹមត្រូវ និងសមស្របទៅតាមតម្រូវការជាក់ស្តែង ព្រមទាំងវិភាជទៅតាមអង្គភាពថវិកា នាយកដ្ឋាន ឬអង្គភាពជំនាញដោយផ្ទាល់។

២. កំណត់ចំណាយមិនជាប្រចាំ

ជាចំណាយដែលមិនត្រូវការចំណាយ ជារៀងរាល់ឆ្នាំរួមមាន ការចំណាយបំពាក់ឧបករណ៍សម្ភារដឹកជញ្ជូន សម្ភារបរិក្ខារបច្ចេកទេស គ្រឿងសង្ហារឹម និងឧបករណ៍សម្ភារប្រើប្រាស់ផ្សេងៗ។ សម្រាប់ចំណាយប្រភេទនេះ ត្រូវកំណត់ឱ្យបានច្បាស់លាស់ មានគម្រោង និងកាលវិភាគច្បាស់លាស់ សម្រាប់ទាំងពេលខ្លី និងពេលមធ្យម និងមានមូលដ្ឋានគណនាតម្រូវការចំណាយត្រឹមត្រូវទៅតាមតម្រូវការជាក់ស្តែង។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

❖ ខ. ចំណាយក្រៅបន្ទុកបុគ្គលិក (ជំពូក ៦០, ៦១, ៦២, ៦៥) (ត)

អង្គភាព	ពិពាណន និងគោលការណ៍នៃការគ្រោងថវិកា
ក្រសួង-ស្ថាប័ន	ត្រូវគ្រោងថវិកាទៅតាមទំហំពិពាណនចំណាយគោលឆ្នាំ ២០២៥ ប៉ុន្តែកញ្ចប់ថវិកាតាមពិពាណនចំណាយគោលនេះ នឹងមិនទទួលបានជាស្វ័យប្រវត្តិនោះទេ។ រាល់ការគ្រោងចំណាយទាំងអស់ ត្រូវភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធ រួមមានការសិក្សាវិភាគ វាយតម្លៃ និងអំណះអំណាងត្រឹមត្រូវ ជាក់លាក់ និងច្បាស់លាស់ ទើបអាចដាក់ជាកម្មវត្ថុនៃការពិចារណា និងពិភាក្សាចរចានៅពេលរៀបចំកញ្ចប់ថវិកាប្រចាំឆ្នាំបាន។ មានន័យថា ពិពាណនចំណាយគោល នៅតែជាកម្មវត្ថុសម្រាប់ការពិភាក្សានៅពេលចរចាថវិកា ដើម្បីបង្កើនប្រសិទ្ធភាពនៃការវិភាគថវិកា ក៏ដូចជាដើម្បីសន្សំសំចៃថវិកាសម្រាប់បំពេញតម្រូវការចំណាយចាំបាច់ថ្មី។
មន្ទីរនៃក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត	ផ្អែកលើទំហំពិពាណនចំណាយគោលរួមដែលផ្តល់ជូនដល់មន្ទីរជំនាញរាជធានី-ខេត្ត, សម្រាប់ឆ្នាំ ២០២៥ មន្ទីរជំនាញរាជធានី-ខេត្ត និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ ត្រូវគ្រោងថវិកាយ៉ាងច្រើនបំផុតស្មើនឹងកម្រិតអតិបរមានៃទំហំពិពាណនចំណាយគោល។ ក៏ប៉ុន្តែ កញ្ចប់ថវិកាតាមពិពាណនចំណាយគោលនេះ នឹងមិនទទួលបានជាស្វ័យប្រវត្តិទេ គឺតម្រូវឱ្យមន្ទីរជំនាញរាជធានី-ខេត្ត និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ ត្រូវផ្តល់ឯកសារពាក់ព័ន្ធដែលមានការសិក្សា វិភាគ វាយតម្លៃ និងអំណះអំណាងត្រឹមត្រូវ ជាក់លាក់ និងច្បាស់លាស់ ព្រោះការគ្រោងចំណាយត្រូវកាត់ចេញមុខចំណាយលើសកម្មភាពការងារដែលត្រូវបានបញ្ចប់ ពិសេសចំណាយមិនប្រចាំ ដើម្បីសន្សំសំចៃសម្រាប់បំពេញតម្រូវការសកម្មភាពថ្មីដែលចាំបាច់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

❖ ខ. ចំណាយក្រៅបន្ទុកបុគ្គលិក (ជំពូក ៦០, ៦១, ៦២, ៦៥) (ត)

អង្គភាព	ពិពាណន និងគោលការណ៍នៃការគ្រោងថវិកា
មុខងារមានភ្ជាប់លក្ខខណ្ឌ ក្នុងវិស័យអប់រំ	គ្រោងកញ្ចប់ថវិកាត្រូវអនុវត្តតាមបទប្បញ្ញត្តិជាធរមាន សម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ និងសម្រាប់គាំទ្រផ្នែករដ្ឋបាលដល់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡានៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
គ្រឹះស្ថានសាធារណៈរដ្ឋបាល	ត្រូវបានផ្តល់កញ្ចប់ថវិកាឧបត្ថម្ភធន ប៉ុន្តែកញ្ចប់ឧបត្ថម្ភធន ដែលគ្រោងផ្តល់នេះមិនទទួលបានជាស្វ័យប្រវត្តិទេ គឺតម្រូវឱ្យគ្រឹះស្ថានសាធារណៈរដ្ឋបាលនីមួយៗ ត្រូវផ្តល់ការពន្យល់ និងអំណះអំណាងត្រឹមត្រូវ ជាក់លាក់ និងច្បាស់លាស់នូវស្ថានភាពចំណូលផ្ទៃក្នុងរបស់គ្រឹះស្ថាន និងម្យ៉ាងទៀត ក៏ត្រូវកាត់ចេញនូវទំហំចំណាយសម្រាប់សកម្មភាពដែលត្រូវបានបញ្ចប់ ជាពិសេសចំណាយមិនប្រចាំ ដើម្បីសន្សំសំចៃ ក៏ដូចជាសម្រាប់បំពេញតម្រូវការសកម្មភាពថ្មីដែលចាំបាច់។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

❖ ខ. ចំណាយក្រៅបន្ទុកបុគ្គលិក (ជំពូក ៦០, ៦១, ៦២, ៦៥) (ត)

ចំណាយក្រៅបន្ទុកបុគ្គលិកត្រូវគ្រោងដោយឈរលើមូលដ្ឋានដូចខាងក្រោម៖

- **បន្តអនុវត្តសកម្មភាពការងារកំពុងដំណើរការ៖** ការគ្រោងត្រូវផ្អែកលើបរិមាណធាតុចូលដែលធ្លាប់ប្រើក្នុងឆ្នាំ ២០២៣ កន្លងមក និងការប៉ាន់ស្មានអនុវត្តក្នុងឆ្នាំ ២០២៤ និងដោយផ្អែកលើតម្លៃឯកតាជាក់ស្តែងលើទីផ្សារ ហើយចៀសវាងការបង្កើនបរិមាណធាតុចូលលើសពីតម្រូវការ។ ត្រូវមានការសន្សំសំចៃលើមុខសញ្ញាដូចជា៖ ទិញ ឧបករណ៍, សម្ភារបរិក្ខារទំនើប, គ្រឿងសង្ហារឹមប្រណិត, ការបោះពុម្ពប្រណិត, សម្ភារការិយាល័យ, ប្រេងឥន្ធនៈ, ការទទួលភ្ញៀវអធិកអធម, បេសកកម្មក្នុង និងក្រៅប្រទេស, សេវាទូរគមនាគមន៍ អគ្គិសនី ទឹក, កិច្ចប្រជុំ, សិក្ខាសាលាថ្នាក់ជាតិ និងអន្តរជាតិ, ការតាំងពិព័រណ៍។ សម្រាប់កិច្ចប្រជុំពាក់ព័ន្ធនឹងអាស៊ាន ត្រូវបានអនុញ្ញាត សម្រាប់តែកិច្ចប្រជុំដែលត្រូវវេន។ ករណីដែលមិនចំណាយ ត្រូវសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល។
- ត្រូវកាត់ចេញនូវមុខសញ្ញាដែលមានតម្រូវការតែក្នុងឆ្នាំ ២០២៤ ហើយលែងត្រូវការក្នុងឆ្នាំ ២០២៥ ឬជា សកម្មភាពការងារដែលបានបញ្ចប់ (One-off)៖ ចំណាយប្រភេទនេះត្រូវកាត់ចេញពីគម្រោងថវិកាឆ្នាំ ២០២៥។ លើសពីនេះ, ត្រូវកាត់ចេញនូវទំហំចំណាយនៃសកម្មភាពការងារមួយចំនួនដែលត្រូវបានវាយតម្លៃថា លែងមាន សារៈសំខាន់ ដូចជា៖ សកម្មភាពចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្ម និងពិព័រណ៍ទេសចរណ៍មួយចំនួន ដែលលែង មានភាពចាំបាច់។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

ខ. ចំណាយក្រៅបន្ទុកបុគ្គលិក (ជំពូក ៦០, ៦១, ៦២, ៦៥) (ត)

- ថវិកាដែលកាត់ចេញពីមុខចំណាយ ឬសកម្មភាពការងារដែលត្រូវបានបញ្ចប់ មិនមែនជាកម្មវត្ថុនៃការវិភាគឡើងវិញជាស្វ័យប្រវត្តិ នោះទេ លុះត្រាតែមានសកម្មភាពការងារចាំបាច់ថ្មី ឬគោលនយោបាយ ថ្មីដែលមានការសម្រេចច្បាស់លាស់ពីរាជរដ្ឋាភិបាលជា យថាហេតុ ដែលត្រូវអនុវត្ត និងដែលត្រូវបានលើកឡើងនៅក្នុងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៥-២០២៧ និងមានយុត្តការណ៍ អំពីភាពចាំបាច់ នឹងបន្ទាន់ ព្រមទាំងមានការពន្យល់ និងផ្តល់អំណះអំណាងច្បាស់លាស់ និងត្រឹមត្រូវ ដោយភ្ជាប់មកជាមួយនូវ គម្រោងចំណាយលម្អិតច្បាស់លាស់ ទើបចាត់ទុកជាកម្មវត្ថុនៃការត្រួតពិនិត្យ និងពិភាក្សាអំពីលទ្ធភាពថវិកា។
- ចំពោះតម្រូវការចំណាយបន្ថែមលើសពីកញ្ចប់ថវិកាដែលបានកំណត់ក្នុងពិធានចំណាយគោល ចាំបាច់ត្រូវឆ្លងការចរចាកម្រិតថ្នាក់ ដឹកនាំក្រសួង ឬក្នុងករណីចាំបាច់ រដ្ឋមន្ត្រី កសហវ នឹងស្នើសុំការសម្រេច ឬស្នើសុំការសម្រេចឡើងវិញពីប្រមុខរាជរដ្ឋាភិបាលបន្ទាប់ ពីមានឯកសារទស្សនទាន យុត្តការណ៍ស្តីពីគោលនយោបាយ និងកម្មវិធី ឬមុខសញ្ញាចំណាយ និងតម្លៃច្បាស់លាស់។
- សម្រាប់ក្រសួង-ស្ថាប័ន និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវរៀបចំដាក់ចេញ វិធានការជាក់ស្តែង បន្ថែមសម្រាប់ពង្រឹងការគ្រប់គ្រង និងការប្រមូលចំណូល ព្រោះលទ្ធផល និងការបង្ហាញពីកិច្ចខិតខំក្នុងការ- ប្រមូលចំណូល គឺជាកម្មវត្ថុនៃការវិភាគ ឬការលើកទឹកចិត្តចំណាយ នៅក្នុងដំណាក់កាលចរចាកញ្ចប់ថវិកាប្រចាំឆ្នាំ។
- ត្រូវបង្កើនវិមជ្ឈការនៃការផ្ទេរចំណាយរដ្ឋបាលជាប្រចាំ និងសោហ៊ុយបេសកកម្មក្នុង និងក្រៅប្រទេស ជាដើមទៅតាមអង្គភាពថវិកា ឱ្យបានកម្រិតអតិបរមា។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

- ដើម្បីអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំជាផែនការសកម្មភាពការងារទៅតាមកម្មវិធី និងលើកសំណើសុំថវិកាក្នុងក្របខ័ណ្ឌនៃកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួង-ស្ថាប័ននីមួយៗ។ ទន្ទឹមនេះ, ក្រសួង-ស្ថាប័ននីមួយៗ ត្រូវគិតគូរពិចារណា ដាក់បញ្ចូលទៅក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដូចមានចែង នៅក្នុងផែនការស្តីពីការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (២០២០) និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន។ កសហវ នឹងពិនិត្យ និងវិភាគថវិកាជូនក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមលទ្ធភាពថវិកាជាក់ស្តែង។
- ក្រសួង-ស្ថាប័នត្រូវពិនិត្យលទ្ធភាពនៃការផ្ទេរធនធានថវិកាពីកម្មវិធីមួយទៅកម្មវិធីមួយទៀត ឬ ពីអង្គភាពថវិកាមួយទៅអង្គភាពថវិកាមួយទៀតនៅក្នុងក្រសួង-ស្ថាប័នតែមួយឱ្យអស់លទ្ធភាព ព្រមជាមួយនឹងការថ្លឹងថ្លែងតុល្យភាពនៃការបែងចែកធនធាន និងសិទ្ធិអំណាចទៅតាម និងរវាងអង្គភាពថវិកានីមួយៗ ក្នុងក្របខ័ណ្ឌពិធានកញ្ចប់ថវិកាដែលបានកំណត់ និងត្រូវចៀសវាងការបំប៉ោងចំណាយ ដោយមូលហេតុនៃការអនុវត្តថវិកាកម្មវិធី។
- កសហវ ត្រូវបានអនុញ្ញាតឱ្យកាត់ចេញនូវថវិកាប្រភេទចំណាយមិនជាប្រចាំផ្ទៃក្នុងក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល)។ ទំហំថវិកាដែលនៅសល់ក្នុងក្របខ័ណ្ឌពិធាននេះ អាចជាកម្មវត្ថុនៃការវិភាគសម្រាប់កែលម្អ ឬបង្កើនប្រសិទ្ធភាពនៃកម្មវិធីដែលមានស្រាប់ ឬសម្រាប់កម្មវិធីបម្រើឱ្យគោលនយោបាយថ្មី នៅក្នុងក្រសួង-ស្ថាប័ន ដដែល ឬទៅក្រសួង-ស្ថាប័នមួយទៀត ឬពីមន្ទីរជំនាញមួយ ទៅមន្ទីរជំនាញមួយទៀត នៃក្រសួង-ស្ថាប័នតែមួយ ក៏ដូចជាពីមន្ទីរនៃរដ្ឋបាលរាជធានី-ខេត្តមួយ ទៅមន្ទីរនៃរដ្ឋបាលរាជធានី-ខេត្តមួយទៀត ក្នុងក្របខ័ណ្ឌនៃវិស័យចំណាយតែមួយ។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

❖ គ. ចំណាយមូលធន/វិនិយោគផ្ទាល់ដោយហិរញ្ញប្បទានថវិកាថ្នាក់ជាតិ (ជំពូក ២១ និង៦១)

ក្រសួង	គោលការណ៍អនុវត្ត
សាធារណការនិងដឹកជញ្ជូន, ធនធានទឹកនិងឧតុនិយម, អភិវឌ្ឍន៍ជនបទ, អប់រំ យុវជននិងកីឡា, សុខាភិបាល, មហាផ្ទៃ និង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ	ត្រូវធ្វើសមាហរណកម្មគម្រោងចំណាយវិនិយោគ ជាមួយនឹងគម្រោងចំណាយចំណូលនៅកម្រិតកម្មវិធី និងអនុកម្មវិធី ព្រមទាំងត្រូវរៀបចំបញ្ជីគម្រោងអាទិភាពប្រចាំឆ្នាំ ឱ្យបានទាន់ពេលវេលា ដើម្បីស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាលជាមុន និងសម្រាប់ជាមូលដ្ឋាននៃការរៀបចំសេចក្តីព្រាងច្បាប់ថវិកាប្រចាំឆ្នាំ។
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ប្រៃសណីយ៍ និងទូរគមនាគមន៍, កសិហរ និងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍	ត្រូវចាប់ផ្តើមធ្វើសមាហរណកម្មគម្រោងចំណាយវិនិយោគ ជាមួយនឹងគម្រោងចំណាយចំណូលនៅកម្រិតកម្មវិធី និងអនុកម្មវិធីផងដែរ។ ចំពោះការកំណត់អាទិភាពនិងជ្រើសរើសគម្រោងដែលក្រសួងនីមួយៗបានស្នើឡើង គឺជាកម្មវត្ថុនៃការពិនិត្យពិភាក្សាតាមយន្តការគណៈកម្មការ ឬក្រុមការងារអន្តរក្រសួង ដោយផ្អែកទៅតាមអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍កំណត់អាទិភាពគម្រោងដែល មានចែងនៅក្នុងសារាចរនេះ សម្រាប់ជាមូលដ្ឋានស្នើសុំការពិនិត្យនិងសម្រេចពីប្រមុខរាជរដ្ឋាភិបាល។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

❖ ក. ចំណាយមូលធន/វិនិយោគផ្ទាល់ដោយហិរញ្ញប្បទានថវិកាជាតិ (ជំពូក ២១ និង៦១) (ត)

ក្រសួង	គោលការណ៍អនុវត្ត
ក្រសួង- ស្ថាប័នផ្សេងទៀត	ត្រូវសិក្សា និងលើកគម្រោងក្នុងកម្រិតទំហំថវិកាសមស្រប ដើម្បី កសាង ពិនិត្យ និងរៀបចំអាទិភាពនីយកម្មគម្រោង គោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលទៅតាមលទ្ធភាពថវិកាប្រចាំឆ្នាំ។ គម្រោងវិនិយោគដែលអាចស្នើឡើងដើម្បីពិភាក្សា ត្រូវបំពេញតាមគោលការណ៍ និងលក្ខខណ្ឌតម្រូវដែលមានកំណត់នៅក្នុងអនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ និងបទដ្ឋានគតិយុត្ត-ពាក់ព័ន្ធ។

សម្រាប់ការគ្រោងចំណាយសម្រាប់គម្រោងវិនិយោគសាធារណៈ និងគម្រោងថែទាំហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ (ផ្លូវថ្នល់ និងធារាសាស្ត្រ) ត្រូវបន្តអនុវត្តតាមគោលការណ៍កំណត់អាទិភាពសំខាន់ៗ ដូចមានចែងក្នុងទំព័រទី ២៧-២៨ នៃសារាចរណែនាំ។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

❖ ឃ. ចំណាយមូលធន/វិនិយោគដោយហិរញ្ញប្បទានសហប្រតិបត្តិការដោយដៃគូអភិវឌ្ឍន៍

ក្រសួង-ស្ថាប័នចំនួន ១០ ដែលនឹងទទួលបាននូវការវិភាជថវិកាជំពូក ២១ និងជំពូក ៦១ ព្រមទាំង ក្រសួង-ស្ថាប័នដទៃទៀត ដែលបាននិងកំពុងទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការ ឬគ្រោងនឹង ទទួលបានហិរញ្ញប្បទាន ស្របតាមកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល (២០២៥-២០២៧) ត្រូវ គ្រោងឱ្យបានត្រឹមត្រូវទៅតាមកិច្ចព្រមព្រៀង ឬអនុស្សាវរណៈនៃការយោគយល់គ្នា ឬការសន្យា តាមរយៈយន្តការផ្សេងៗ។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

❖ ការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ

➢ ដើម្បីធានាឱ្យការរៀបចំថវិកាប្រចាំឆ្នាំកាន់តែមានប្រសិទ្ធភាព ហើយជាពិសេសធានាឱ្យថវិកាអាចអនុវត្តបានភ្លាមចាប់ពីខែមករានៃឆ្នាំសារពើពន្ធ គ្រប់ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល) ត្រូវរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំសម្រាប់មុខចំណាយដែលត្រូវអនុវត្តនីតិវិធីលទ្ធកម្ម ដោយផ្អែកលើកញ្ចប់ថវិកាដែលគ្រោងស្នើសុំមកកសហវ។ ដូច្នេះ ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល) ត្រូវភ្ជាប់ផែនការលទ្ធកម្មមកជាមួយនឹងសំណើគម្រោងថវិកាឆ្នាំ ២០២៥ របស់ខ្លួនចំនួនពីរច្បាប់ (មួយច្បាប់បញ្ជូនទៅអគ្គនាយកដ្ឋានថវិកា និងមួយច្បាប់ទៀតបញ្ជូនទៅអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃ កសហវ) សម្រាប់ការប្រជុំពិភាក្សាកម្រិតបច្ចេកទេស និងការចរចាកញ្ចប់ថវិកាកម្រិតថ្នាក់ដឹកនាំក្រសួង។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

❖ ការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ (ត)

- ផ្អែកលើស្មារតី និងលទ្ធផលនៃការចរចាកញ្ចប់ថវិកា ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល) ត្រូវកែសម្រួលសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំឱ្យមានសង្គតិភាពជាមួយកញ្ចប់ថវិកា ដែលទទួលបាននៅក្នុងកិច្ចប្រជុំចរចាថវិកាកម្រិតថ្នាក់ដឹកនាំក្រសួងរួចបញ្ជូនសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំដែលបានកែសម្រួលរួចនេះ មក កសហវ យ៉ាងយូរ បំផុតត្រឹមសប្តាហ៍ទី ៣ ខែ វិច្ឆិកា ដើម្បី កសហវ មានពេលវេលាគ្រប់គ្រាន់សម្រាប់ពិនិត្យ និងអនុម័ត ឱ្យបានមុនថ្ងៃទី ៣១ ខែ ធ្នូ មុនឆ្នាំអនុវត្តថវិកា។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

❖ ការរៀបចំផែនការឥណទានរដ្ឋទេយ្យបុរេប្រទាន

➢ ត្រូវធ្វើឡើងដំណាលគ្នានឹងការរៀបចំគម្រោងផែនការលទ្ធកម្មប្រចាំឆ្នាំ សម្រាប់ពិនិត្យ និងពិភាក្សា ក្នុងកិច្ចប្រជុំការពារគម្រោងថវិកាប្រចាំឆ្នាំ។ ក្នុងអំឡុង ពេលប្រជុំការពារគម្រោងថវិកា មិនតម្រូវឱ្យ ពិនិត្យមើលលម្អិតលើតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានទេ ប៉ុន្តែ ក្រសួង-ស្ថាប័ន មន្ទីរជំនាញ រាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត (សម្រាប់មុខងារ ប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល) ត្រូវធានាថាឥណទានថវិកាដែលត្រូវយកមក រៀបចំតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន មិនត្រូវត្រួតគ្នានឹងឥណទានថវិកាដែលត្រូវបានគ្រោង ទុកអនុវត្តកិច្ចលទ្ធកម្មសាធារណៈ តាមនីតិវិធីទូទាត់ត្រង់ និងនីតិវិធីចំណាយផ្សេងទៀតទេ។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

❖ ការផ្តល់របាយការណ៍សមិទ្ធកម្ម

➢ ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាល
រាជធានី-ខេត្ត (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល) ត្រូវតែផ្តល់
របាយការណ៍សមិទ្ធកម្មនៃការអនុវត្តថវិកាកម្មវិធីឆ្នាំ ២០២៣ មក កសហវ (អត្តនាយកដ្ឋានថវិកា)
ដើម្បីត្រួតពិនិត្យ តាមដាន និង វាយតម្លៃការអនុវត្ត ហើយក៏ជាកម្មវត្ថុសម្រាប់ការលើកទឹកចិត្ត ឬ
ការកាត់បន្ថយគម្រោងចំណាយឆ្នាំ ២០២៥។ នៅពេលពិភាក្សា និងចរចាថវិកាក្រសួង-ស្ថាប័ន
នីមួយៗត្រូវតែរៀបចំជាបទបង្ហាញអំពីរបាយការណ៍សមិទ្ធកម្មឆ្នាំ ២០២៣ របាយការណ៍សមិទ្ធកម្ម
ពាក់កណ្តាលឆ្នាំ ២០២៤ និងការគ្រោងលទ្ធផលរំពឹងទុកសម្រាប់ឆ្នាំ ២០២៥។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

- ផ្អែកលើមូលដ្ឋាននៃថវិកាឆ្នាំ ២០២៤ ដែលកំពុងអនុវត្ត, ក្នុងការរៀបចំថវិកាឆ្នាំ ២០២៥ ក្រសួង-ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំង រដ្ឋបាលរាជធានី-ខេត្ត (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល) អាចពិនិត្យផងដែរទៅដល់បម្រែបម្រួលនៃថវិកាក្នុងអំឡុងពេលអនុវត្ត (ចលនាឥណទាន និងការផ្ទេរឥណទានថវិកាបន្ថែម) ។



៤. គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ ២០២៥ (ត)

៤.២. ការគ្រោងចំណាយថវិកាឆ្នាំ ២០២៥ (ត)

➢ អនុវត្តតាមប្រកាសលេខ ៣៥៤ សហវ.ប្រក ចុះថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២២ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចបញ្ជីកាតព្វកិច្ចនៃទ្រព្យសកម្មរយៈពេលវែង, សម្រាប់ការគ្រោងថវិកាឆ្នាំ ២០២៥ ក្រសួង-ស្ថាប័ន ចំនួន ១០ រួមមាន៖ ធម្មការ និងសាសនា, ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, កិច្ចការនារី, វៃ និងថាមពល, ទេសចរណ៍, អភិវឌ្ឍន៍ជនបទ, អាកាសចរស៊ីវិល, ការពារជាតិ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគ.ជ.ប ត្រូវបានជ្រើសរើសបន្ថែម សម្រាប់ការអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចបញ្ជីកាតព្វកិច្ចនៃទ្រព្យសកម្មរយៈពេលវែង ដោយតម្រូវឱ្យផ្លាស់ប្តូរការគ្រោងថវិការបស់ខ្លួនលើមុខចំណាយជាសាវ័ន្តមួយចំនួន (ឧ. ចំណាយទិញរថយន្ត និងចំណាយទិញទោចក្រយានយន្ត) ដែលមានចរិតជាចំណាយមូលធន ដោយប្តូរពីការគ្រោងក្នុងជំពូក ៦០ និងជំពូក ៦១ នៃថវិកាចំណាយចរន្ត ទៅគ្រោងក្នុងជំពូក ២០, ជំពូក ២១ ឬជំពូក ២៣ នៃចំណាយមូលធនវិញ ស្របតាមវិធីសាស្ត្រដែលមានចែងលម្អិតក្នុងគោលការណ៍ណែនាំខាងលើ។



៤.៣. ការវិភាគនៃការរៀបចំគម្រោងចំណូល-ចំណាយថវិកាឆ្នាំ ២០២៥

- ❖ ឯកសារ ផ.យ.ថ និងគម្រោងចំណូល-ចំណាយ ជាមូលដ្ឋានចាំបាច់មិនអាចខ្វះបានសម្រាប់ការចរចាកម្រិតបច្ចេកទេស និងការចរចាថវិកាកម្រិតថ្នាក់ដឹកនាំ ដើម្បីធ្វើជាយុត្តិកម្មកញ្ចប់ថវិការបស់ខ្លួន។
- ❖ ក្នុងករណីមិនបានបំពេញព័ត៌មានគ្រប់គ្រាន់ កសហវ នឹងជូនព័ត៌មាន ដើម្បីឱ្យក្រសួង-ស្ថាប័នមន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត (សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល) ធ្វើការបំពេញបន្ថែម ហើយប្រសិនបើនៅតែមិនអាចបំពេញបានទេ កសហវ មានសិទ្ធិគ្រប់គ្រាន់ក្នុងការយកមូលដ្ឋាននៃកម្រិតពិភានចំណាយគោល ដោយប្រើគោលការណ៍កំណត់កញ្ចប់តាមជំពូកខាងលើសម្រាប់កំណត់គម្រោងថវិកាឆ្នាំ ២០២៥។
- ❖ តួលេខគម្រោងចំណូល-ចំណាយថវិកា ត្រូវសរសេរជាលេខអន្តរជាតិ ហើយឯកតាទាបបំផុតគិតត្រឹម ០,១ លានរៀល។

៥. សេចក្តីសន្និដ្ឋាន

ខ្លឹមសារនៃសារាចរណែនាំនេះ បានកំណត់ក្របខ័ណ្ឌ និងវិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទេសក្នុងការគ្រោងចំណូល និងចំណាយចាំបាច់ សម្រាប់ជាមូលដ្ឋានដល់ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី-ខេត្ត និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន សំដៅធានាសម្រេចឱ្យបានជោគជ័យនូវគោលបំណងគោលនយោបាយ និងកម្មវិធី ដើម្បីរួមចំណែកសម្រេចឱ្យបានគោលនយោបាយរួមរបស់រាជរដ្ឋាភិបាល។

ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី-ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវបញ្ជូន ផ.យ.ថ ឆ្នាំ ២០២៥-២០២៧ និងគម្រោងចំណូល-ចំណាយថវិកាឆ្នាំ ២០២៥ របស់ខ្លួន ចំនួន ២ ច្បាប់ មក កសហវ (អគ្គនាយកដ្ឋានថវិកា) យ៉ាងយូរបំផុតត្រឹម ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៤។

សូមអរគុណ!!!

សំណួរ ចម្លើយ